

| ក្រសួងអប់រំ រដ្ឋ NSW

ការរំពឹងទុកពី COVID-19 safe ក្នុងអំឡុងពេលការប្រឡងសរសេរ HSC

ព័ត៌មាននេះនឹងជួយសិស្សឱ្យបានយល់ដឹងអំពីការរៀបចំ COVID-19 safe ដាក់ឱ្យដំណើរការនៅពេលចូលរួមក្នុងការប្រឡង HSC របស់ពួកគេ។ សុវត្ថិភាព និងសុខុមាលភាពរបស់សិស្ស និងបុគ្គលិកដែលចូលរួម គឺមានសារៈសំខាន់បំផុតសម្រាប់យើង ហេតុដូច្នេះហើយ យើងស្នើសុំឱ្យសិស្សទាំងអស់ចូលរួមសហការជាមួយការរៀបចំទាំងនេះ ឱ្យបានគ្រប់ពេល។

ការពិនិត្យសិស្សដែលមានរោគសញ្ញា

- សិស្សមិនត្រូវចូលរួមក្នុងការប្រឡងទេ ប្រសិនបើពួកគេមិនស្រួលខ្លួន
- សិស្សនឹងត្រូវបានសួរនៅពេលមកដល់ ប្រសិនបើពួកគេមានរោគសញ្ញាណាមួយដូចជំងឺគ្រុនផ្តាសាយ ឬប្រសិនបើពួកគេត្រូវដាក់ខ្លួនឱ្យនៅដាច់ពីគេ ក្រោមការណែនាំរបស់ NSW Health
- សិស្សដែលបង្ហាញឃើញមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ ឬសិស្សដែលជូនដំណឹងថាពួកគេមិនស្រួលខ្លួន នឹងត្រូវបានប្រាប់ឱ្យចាកចេញពីសាលារៀន ហើយរៀបចំឱ្យមានការធ្វើតេស្តរកមើលជំងឺ COVID-19
- សិស្សដែលមានប្រវត្តិវិជ្ជសាស្ត្រ ឬមានជំងឺដែលគេស្គាល់ថាដូចរោគសញ្ញានៃជំងឺ COVID-19 គួរតែរៀបចំផែនការតម្រូវនេះ ហើយពិគ្រោះជាមួយវេជ្ជបណ្ឌិត (GP) របស់ពួកគេ។ GP អាចផ្តល់ការធានាជាលាយលក្ខណ៍អក្សរ - ឧទាហរណ៍ ថាសិស្សបង្ហាញរោគសញ្ញានេះនៅលើមូលដ្ឋានធម្មតា។

រោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ

រោគសញ្ញាដូចជំងឺគ្រុនផ្តាសាយរួមមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ដង្ហើមខ្លី បាត់បង់ការស្រង់រសជាតិ និងបាត់បង់ការស្រង់ក្លិន។ ព័ត៌មានបន្ថែមអំពីរោគសញ្ញានៃជំងឺ COVID-19 អាចរកឃើញនៅលើវិបសាយ [NSW Health website](https://www.nsw.gov.au/health)។

សិស្សដែលបង្ហាញឃើញមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយស្រាល គួរតែចាកចេញភ្លាមៗ ហើយមិនត្រូវវិលត្រឡប់មកវិញទេ រហូតដល់ពួកគេបានធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ហើយលែងឃើញមានរោគសញ្ញាទៀត។

ការពន្លឿនលទ្ធផលតេស្តរកមើលជំងឺ COVID-19

សិស្ស HSC អាចពន្លឿនលទ្ធផលតេស្តរកមើលជំងឺ COVID-19 របស់ពួកគេបាន។

ដើម្បីធ្វើដូចនេះ ពួកគេត្រូវតែ៖

- និយាយថាពួកគេជាសិស្ស HSC នៅពេលធ្វើតេស្ត
- ប្រាកដឱ្យបានច្បាស់ថាគិលានុបដ្ឋាក ឬវេជ្ជបណ្ឌិតដែលកំពុងធ្វើតេស្ត ដាក់សញ្ញាសំគាល់ការបញ្ជូនរបស់ពួកគេថា 'បន្ទាន់ - HSC'
- ដាក់ខ្លួនឱ្យនៅដាច់ពីគេ រហូតទាល់តែទទួលបានលទ្ធផលអវិជ្ជមាន
- បង្ហាញលទ្ធផលអវិជ្ជមានជូនទៅសាលារៀនរបស់ពួកគេ
- ទូរស័ព្ទទៅលេខទំនាក់ទំនងដែលគ្លីនិកផ្តល់ឱ្យ ប្រសិនបើមិនបានទទួលលទ្ធផលក្នុងរយៈពេល៣៦ម៉ោង។



ការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺឱ្យមានតិចបំផុត

- សិស្សគួរលាងសម្អាតដៃរបស់ពួកគេ ឬប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃ មុនពេលចាប់ផ្តើមការប្រឡង។
- រក្សាទម្លាប់អនាម័យផ្ទាល់ខ្លួនឱ្យបានល្អក្នុងអំឡុងពេលប្រឡង រួមមានការខ្ទប់ក្អក ឬកណ្តាស់ ដោយក្អក ឬកណ្តាស់ចូលក្នុងកែងដៃរបស់ពួកគេ ឬក្រដាសអនាម័យ បោះចោលក្រដាសអនាម័យនៅចុងបញ្ចប់នៃការប្រឡង។
- ជៀសវាងការចាប់រលាក់ដៃ ឬឱបសិស្សដទៃទៀតនៅថ្ងៃប្រឡង។
- សម្ភារៈអនាម័យដែលនឹងដាក់នៅគ្រប់កន្លែងប្រឡង មាន៖
 - ទឹកថ្នាំអនាម័យជូតសម្អាតដៃ
 - ក្រដាសជូត
- សិស្សអាចជូតលើផ្ទៃតុរបស់ពួកគេ មុនពេលពួកគេចាប់ផ្តើមប្រឡង ប្រសិនបើពួកគេចង់ជ្រើសរើសធ្វើដូច្នោះ។
- សិស្សមិនគួរចូលលាយឡំរកគ្នាជាក្រុមធំៗ មុន ឬក្រោយពេលប្រឡងឡើយ។
- បន្ទប់ប្រឡងនឹងត្រូវបានជូតសម្អាតរៀងរាល់ថ្ងៃ។

ការរៀបចំនៅពេលមកដល់ និងការចុះឈ្មោះ

- សិស្សគួរតែមកដល់មិនលើសពី២០នាទីមុនការប្រឡង ហើយត្រូវរាយការណ៍ដោយផ្ទាល់ ទៅកាន់បន្ទប់ប្រឡងដែលបានកំណត់សម្រាប់ការពិនិត្យ និងការចុះឈ្មោះ។
- សិស្សនឹងត្រូវបានស្នើសុំឱ្យចុះហត្ថលេខាលើសន្លឹកវត្តមាន ដែលបញ្ជាក់ពីការចូលរួមក្នុងការប្រឡង ដោយផ្តល់នូវព័ត៌មានទំនាក់ទំនងលម្អិត ហើយថាពួកគេមិនមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយឡើយ។

ទីតាំងប្រឡងជម្រើសផ្សេងទៀត

សាលារៀនរបស់អ្នកបានកំណត់ទីតាំងប្រឡងជម្រើសផ្សេងទៀត ក្នុងករណីដែល មិនអាចបន្តដំណើរការប្រឡងនៅតាមទីតាំង ដែលបានគ្រោងទុក។ ព័ត៌មាននេះនឹងផ្តល់ជូនអ្នកនៅលើកាលវិភាគប្រឡងផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះអ្នកអាចរកបានភ្លាមៗនូវ សេចក្តីជូនដំណឹងរយៈពេលខ្លី ក្នុងករណីដែលចាំបាច់។

នេះគ្រាន់តែជាការបម្រុងទុកប៉ុណ្ណោះ ហើយសិស្សគួរតែទៅទីតាំងដែលបានគ្រោងទុកលើកលែងតែមានការណែនាំពីសាលា រៀន។ សូមកុំទៅទីតាំងជម្រើសផ្សេងទៀត ដែលបានដាក់ស្នើ ប្រសិនបើសាលារៀនមិនបានប្រាប់អ្នកឱ្យធ្វើដូច្នោះទេ។

ករណីដែលបានបញ្ជាក់ថាមានជំងឺ COVID-19

ប្រសិនបើក្នុងអំឡុងពេលប្រឡង NSW Health បានជូនដំណឹងដល់សាលារៀន ថាមានករណីដែលបានបញ្ជាក់ថាមានជំងឺ COVID-19 ដែលនឹងប៉ះពាល់ដល់សាលារៀន ការរៀបចំនឹងដាក់ឱ្យដំណើរការដើម្បីកាត់បន្ថយការរំខានឱ្យមានតិចបំផុត ពេលណាដែលអាចធ្វើទៅបាន។ សាលារៀនអាចជូនដំណឹងមកអ្នកមួយថ្ងៃជាមុន ថាការប្រឡងនឹងត្រូវផ្លាស់ទៅកន្លែងមួយ ផ្សេងទៀត ដែលមានចុះព័ត៌មានលម្អិតនៅក្នុងកាលវិភាគរបស់អ្នក ឬក៏អាចលុបចោលការប្រឡងនោះ។

ជំងឺ/ព្រឹត្តិការណ៍អាក្រក់

សិស្សដែលមិនបានចូលរួមក្នុងការប្រឡងដោយសារមានរោគសញ្ញា ឬត្រូវបានហាមឃាត់មិនឱ្យចូលប្រឡង ដោយសារលទ្ធផលនៃការពិនិត្យ នឹងមានសិទ្ធិទទួលបានការអនុគ្រោះដោយសារមានជំងឺ/ព្រឹត្តិការណ៍អាក្រក់។ សាលារៀនរបស់អ្នក នឹងជួយអ្នកសម្រេចដំណើរការនេះបាន ប្រសិនបើចាំបាច់។

សេវាកម្មអ្នកបកប្រែភាសាតាមទូរស័ព្ទ

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមទៀត សូមទូរស័ព្ទទៅនាយកសាលារបស់អ្នក។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា ដើម្បីជួយអ្នកក្នុងការសាកសួររបស់អ្នក សូមទូរស័ព្ទទៅ សេវាកម្មអ្នកបកប្រែភាសាតាមទូរស័ព្ទ លេខ 131 450 ហើយស្នើសុំអ្នកបកប្រែភាសារបស់អ្នក។ សេវាកម្មនេះនឹងមិនគិតថ្លៃពីអ្នកទេ។